


# កាលវិភាគនៃការអនុវត្តប្រព័ន្ធ FMIS

គម្រោង FMIS ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៤ ។ គម្រោងនេះ ត្រូវបានរៀបចំ ជា ៥ ដំណាក់កាលនៃការអនុវត្តដែលរួមមាន ដំណាក់កាលចាប់ផ្តើម ស្វែងយល់ស៊ីជម្រៅ រៀបចំស្ថាបនា អន្តរកាល និង ប្រើប្រាស់ប្រព័ន្ធជាផ្លូវការ ដោយមានសកម្មភាពជាក់ស្តែងបែងចែកនៅក្នុងខ្សែបន្ទាត់ការងារនីមួយៗ (Work streams) បង្ហាញពីតម្រូវការ ផ្នែកមុខងារ អង្គការចាត់តាំង និងបច្ចេកទេសរបស់គម្រោង ។ គោលដៅរបស់គម្រោង គឺនឹង ដាក់ប្រព័ន្ធឱ្យប្រើប្រាស់ជាផ្លូវការពេញលេញនៅគ្រប់បណ្តាភាគនានារាជធានី-ខេត្តទាំង ២៣ នៅខែ មីនា ឆ្នាំ ២០១៦ ។



ការពិពណ៌នា និងសកម្មភាពចម្បងនៃដំណាក់កាលនីមួយៗរួមមានដូចខាងក្រោម៖

**ដំណាក់កាលចាប់ផ្តើម ៖**

- ដំណាក់កាលចាប់ផ្តើមនៃប្រព័ន្ធ FMIS ផ្តោតទៅលើការរៀបចំអ្វីទាំងអស់សម្រាប់បន្តទៅដំណាក់កាលបន្ទាប់ៗទៀត
- ។ សកម្មភាពសំខាន់ៗនៅក្នុងដំណាក់កាលនេះរួមមាន៖
  - រៀបចំពិធីដាក់ឱ្យអនុវត្តប្រព័ន្ធ FMIS ជាផ្លូវការ
  - រៀបចំបង្កើតឱ្យមានការិយាល័យសម្រាប់អនុវត្តគម្រោង
  - បង្កើតផែនការគ្រប់គ្រងគម្រោង ឬផែនការអនុវត្តគម្រោង (Project Management Plan)
  - ចាប់ផ្តើម និងបង្កើតឱ្យមានក្រុមការងារអនុវត្តគម្រោង
  - រៀបចំបង្កើតរចនាសម្ព័ន្ធផ្នែកគ្រប់គ្រងការផ្លាស់ប្តូរ និងបណ្តាញទំនាក់ទំនងផ្សព្វផ្សាយនៅគ្រប់បណ្តាភាគនានារាជធានី-ខេត្តទាំង ២៣
  - រៀបចំបង្កើតកម្រងសំនួរស្តង់មតិ និងផែនការស្តង់មតិជាភាសាអង់គ្លេស និងជាភាសាជាតិសម្រាប់សិក្សាស្តង់មតិរបស់មន្ត្រីដែលពាក់ព័ន្ធ និងធ្វើបទសំភាសន៍ជាមួយថ្នាក់ដឹកនាំគម្រោង (Project's Sponsor)

- យល់ដឹង និងត្រួតពិនិត្យឡើងវិញលើនីតិវិធីអនុវត្តការងារនាពេលបច្ចុប្បន្ន ។

**ដំណាក់កាលស្វែងយល់ស៊ីជម្រៅ ៖**

ដំណាក់កាលនេះផ្តោតលើការរៀបចំបង្កើតមជ្ឈដ្ឋានការងារដែលត្រូវអនុវត្ត និង បង្កើតនូវយុទ្ធសាស្ត្របច្ចេកទេស (រួមមានយុទ្ធសាស្ត្រទំនាក់ទំនងចម្បងៗ)។ សកម្មភាពសំខាន់ៗនៅក្នុងដំណាក់កាលនេះរួមមាន៖

- វិភាគលើនីតិវិធីអនុវត្តការងារនាពេលបច្ចុប្បន្ន ដើម្បីស្វែងយល់លម្អិតលើនីតិវិធីអនុវត្តការងារនាពេលអនាគត ហើយបង្កើតនូវនីតិវិធីអនុវត្តការងារនាពេលអនាគតដ៏ពេញលេញមួយ

- ត្រៀមរៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍

- កំណត់យកយុទ្ធសាស្ត្រអនុវត្តទូទៅ ធ្វើការអភិវឌ្ឍ ធ្វើការសាកល្បង និងបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធសម្រាប់បណ្តុះបណ្តាល

- រៀបចំដំឡើងនូវគំរូដើមសម្រាប់ការសម្រេចលើការរៀបចំប្រព័ន្ធ ព្រមទាំងចងក្រងព័ត៌មានលម្អិតផ្នែកមុខងារជាក់ស្តែង ។ នៅពេលការងាររៀបចំបង្កើតរួចរាល់ ការរៀបចំប្រព័ន្ធនៅតាមគោលដៅនឹងត្រូវបញ្ចប់ ហើយនីតិវិធីអនុវត្តការងារក៏នឹងត្រូវរៀបចំដំឡើងផងដែរ ។

- ចងក្រងព័ត៌មានលម្អិតផ្នែកបច្ចេកទេសសម្រាប់ប្រព័ន្ធ

- ត្រៀមរៀបចំ និងបង្កើតឱ្យមាន មជ្ឈដ្ឋានសាកល្បង និងបណ្តុះបណ្តាល

- កំណត់អត្តសញ្ញាណមន្ត្រីពាក់ព័ន្ធ និងបង្កើតផែនការទំនាក់ទំនងផ្សព្វផ្សាយ និងការវិភាគលើការគ្រប់គ្រងមន្ត្រី

ពាក់ព័ន្ធ

- រៀបចំបង្កើតផែនការបណ្តុះបណ្តាលសម្រាប់ប្រើប្រាស់ប្រព័ន្ធ FMIS

- អនុវត្តសកម្មភាពទំនាក់ទំនងផ្សព្វផ្សាយ

- រៀបចំបរិក្ខាសម្រាប់ការបណ្តុះបណ្តាល ។

**ដំណាក់កាលស្ថាបនាប្រព័ន្ធ៖**

គោលបំណងសម្រាប់ដំណាក់កាលនេះ គឺដើម្បីដាក់បញ្ចូលនូវនីតិវិធីអនុវត្តការងារដែលបានកែសម្រួល និងកំណត់យករួចរាល់នៅក្នុងដំណាក់កាលស្វែងយល់ស៊ីជម្រៅ ទៅក្នុងប្រព័ន្ធអនុវត្ត និងអនុម័តការងារពេញលេញមួយ ។

សកម្មភាពចម្បងក្នុងដំណាក់កាលនេះរួមមាន៖

- បញ្ចប់នូវការងាររៀបចំដំឡើង និងអភិវឌ្ឍប្រព័ន្ធ ព្រមទាំងសាកល្បងប្រើប្រព័ន្ធជាជន្មណៈផ្ទៃក្នុង និង

ធ្វើសមាហរណកម្មទិន្នន័យ (Data Migration)

- ចាប់ផ្តើមស្ថាបនាមជ្ឈមណ្ឌលទិន្នន័យ (DC) និងមជ្ឈមណ្ឌលសង្គ្រោះទិន្នន័យ (DRC)

- ដំឡើង LAN និង WAN នៅថ្នាក់កណ្តាល ដែលរួមមានការដំឡើងនូវកម្មវិធីសម្រាប់ប្រើប្រាស់អ៊ីម៉ែល

- កំណត់អត្តសញ្ញាណ និងកៀរគរបណ្តាញផ្លាស់ប្តូរ (Change Management Network) ពីបណ្តាមន្ត្រីពាក់ព័ន្ធ និង

អនុវត្តផែនការទំនាក់ទំនងផ្សព្វផ្សាយ នៅក្នុងដំណាក់កាលរៀបចំស្ថាបនានេះ ហើយបន្តអនុវត្តដល់ដំណាក់កាលក្រោយៗ

ទៀត

- អនុវត្តសកម្មភាពទំនាក់ទំនងផ្សព្វផ្សាយ

- កំណត់នូវផលប៉ះពាល់ពីប្រព័ន្ធ FMIS និងកំណត់នូវរាល់សកម្មភាពដែលត្រូវធ្វើអន្តរកាលទៅប្រើប្រាស់ប្រព័ន្ធ FMIS ថ្មី

- បង្កើតនូវឯកសារសម្រាប់ការបណ្តុះបណ្តាល
- ចាប់ផ្តើមបង្កើតនូវក្រុមជំនួយ ដើម្បីត្រៀមរៀបចំទ្រទ្រង់ដល់ការប្រើប្រាស់ប្រព័ន្ធ ។

**ដំណាក់កាលធ្វើអន្តរកាល៖**

គោលបំណងនៃដំណាក់កាលនេះ គឺដើម្បីធានាថាប្រព័ន្ធបានរៀបចំរួចជាស្រេច និងមានស្ថេរភាព សម្រាប់ដំណាក់កាលប្រើប្រាស់ប្រព័ន្ធជាផ្លូវការ ។ ដំណាក់កាលនេះរួមមានការដោះស្រាយរាល់ បញ្ហាចម្បង ការសាកល្បង ការរៀបចំសម្រាប់វគ្គបណ្តុះបណ្តាលដល់មន្ត្រីប្រើប្រាស់ប្រព័ន្ធ ការគ្រប់គ្រងប្រព័ន្ធ និងសកម្មភាពប្តូរទៅប្រើប្រាស់ប្រព័ន្ធថ្មី ។ សកម្មភាពចម្បងនៅក្នុងដំណាក់កាលនេះរួមមាន៖

- រៀបចំរួចជាស្រេចនូវមជ្ឈមណ្ឌលទិន្នន័យ មជ្ឈមណ្ឌលសង្គ្រោះទិន្នន័យ និង បណ្តាញ LAN & WAN
- ដំឡើងប្រព័ន្ធ និងមជ្ឈដ្ឋានសង្គ្រោះទិន្នន័យ (Disaster Recovery Environment)
- សាកល្បងសមាហរណកម្មប្រព័ន្ធ (System Integration Testing) និងកែសម្រួល មុនពេលដាក់ឱ្យសាកល្បងលើការប្រើប្រាស់ប្រព័ន្ធ ( User Acceptance Testing)
- សាកល្បងឱ្យដឹងពីសមិទ្ធផលការងារ ។

**ដំណាក់កាលប្រើប្រាស់ប្រព័ន្ធជាផ្លូវការ៖**

ដំណាក់កាលប្រើប្រាស់ប្រព័ន្ធ នឹងបែងចែកជាពីរអនុដំណាក់កាល គឺ ការដាក់ប្រព័ន្ធឱ្យប្រើប្រាស់នៅអគ្គនាយកដ្ឋានរតនាគារជាតិ និងអគ្គនាយកដ្ឋានពាក់ព័ន្ធគន្លឹះនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដាក់ប្រព័ន្ធឱ្យប្រើប្រាស់បន្តនៅតាមរតនាគាររាជធានី-ខេត្តទាំង២៣ ។ នៅក្នុងដំណាក់កាលនេះ មជ្ឈដ្ឋានការងារមុនពេលមានប្រព័ន្ធ នឹងធ្វើអន្តរកាលទៅជាមជ្ឈដ្ឋានដំណើរការដោយប្រព័ន្ធ ។ សកម្មភាពចម្បងក្នុងដំណាក់កាលនេះរួមមាន៖

- រៀបចំ និងវាយតម្លៃពីការត្រៀមរួចជាស្រេចមុនពេលដាក់ប្រព័ន្ធឱ្យប្រើប្រាស់
- រៀបចំ និងធ្វើសមាហរណកម្មទិន្នន័យសម្រេចទៅក្នុងប្រព័ន្ធថ្មី (final data migration) ហើយចាប់ប្រើប្រាស់ប្រព័ន្ធថ្មីតែម្តង (System Cut Over)
- រៀបចំវគ្គបណ្តុះបណ្តាលមុនពេលប្រើប្រាស់ប្រព័ន្ធថ្មី
- ដាក់ប្រព័ន្ធឱ្យប្រើប្រាស់ដំបូងនៅអគ្គនាយកដ្ឋានរតនាគារជាតិ និង អគ្គនាយកដ្ឋានពាក់ព័ន្ធគន្លឹះនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
- បន្តដាក់ប្រព័ន្ធឱ្យប្រើប្រាស់នៅតាមបណ្តារតនាគាររាជធានី-ខេត្តទាំង ២៣